

ព្រឹត្តិប័ត្រព័ត៌មានស្តីពីគម្រោងឥណទានសហគមន៍ព្រៃឈើ

គម្រោងឥណទានសហគមន៍ព្រៃឈើបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការ ពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ (ស.ព) ជាពិសេសជួយដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការបំពេញតួនាទីស្របទៅតាមបទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ ដោយជំរុញការចូលរួមរបស់សមាជិក តាមរយៈការវិភាគជួបផ្តល់ថវិកាពីគម្រោងឥណទានគាំទ្រដល់សកម្មភាពគ្រប់គ្រងព្រៃសហគមន៍។ នៅឆ្នាំ២០១៤ អង្គការវីឌូហ្វ បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រៀបចំទស្សនទានឬគោលគំនិតនៃគម្រោងឥណទានដើម្បីគាំទ្រដល់ការគ្រប់គ្រង ស.ព។ មួយឆ្នាំក្រោយមកក្នុងឆ្នាំ២០១៥ ទស្សនទាននេះបានធ្វើការសាកល្បងនៅ ស.ព ចំនួន៥ ក្នុងខេត្តកំពង់ធំ។ ផ្អែកលើលទ្ធផលវិជ្ជមាននៃការសាកល្បងគម្រោងឥណទាន ស.ព និងមានការចូលរួមកែលម្អអំពីអ្នកពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំបណ្តាញស.ព និង កិច្ចប្រជុំរបស់គណៈកម្មការសម្របសម្រួលកម្មវិធី ស.ព ថ្នាក់ខេត្ត អង្គការ វីឌូហ្វដោយមានថវិកាគាំទ្រពីគម្រោង PaFF និង SRJS បានពង្រីក ការអនុវត្តគម្រោងឥណទាន ស.ព ទៅដល់ ស.ព នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ គិតត្រឹមចុងឆ្នាំ២០១៨ មាន ស.ព សរុបចំនួន២១ កំពុងដំណើរការបង្កើត និងអនុវត្តគម្រោងឥណទានក្នុងនោះ ស.ព ចំនួន១១ កំពុងអនុវត្តគម្រោងឥណទាន និង ស.ព ចំនួន១០ កំពុងដំណើរការបង្កើតគម្រោងឥណទាន។

ហេតុអ្វីសហគមន៍ព្រៃឈើត្រូវការគម្រោងឥណទានសហគមន៍ព្រៃឈើ ?

ស.ព ដែលដឹកនាំដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើគឺជាស្ថាប័នសំខាន់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍ ស.ព។ អង្គការដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញអាចចូលរួមគាំទ្រការគ្រប់គ្រង និងអភិវឌ្ឍ ស.ព តាមរយៈកិច្ចសហការជាមួយ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដូចនេះដើម្បីឲ្យស្ថាប័ន ស.ព មានដំណើរការ និងមានភាពរឹងមាំ ក្រៅពីការកសាងសមត្ថភាព និងការគាំទ្រផ្លូវច្បាប់ ស្ថាប័ន ស.ព ត្រូវការចាំបាច់នូវធនធានថវិកាដែលមានជានិរន្ត និងជឿទុកចិត្តបាន។ តាមរយៈការសាកល្បង គម្រោងឥណទាន ស.ព បានក្លាយជាមធ្យោបាយសមស្របមួយសម្រាប់រកថវិកាដើម្បីគាំទ្រដល់ស្ថាប័ន ស.ព និងជាគំរូនៃភាពជោគជ័យមួយសម្រាប់ អ្នកពាក់ព័ន្ធចូលរួមបង្កើនឥណទាន និងពង្រីកគម្រោងឥណទានទៅដល់ ស.ព ឲ្យ



គណៈកម្មការសហគមន៍ព្រៃឈើព្រៃក្បាលបឹងង្គាញពីការគ្រប់គ្រងសហគមន៍ព្រៃឈើរបស់គាត់ រូបភាពដោយ៖ កៅ វុត្តា (អ្នកសម្របសម្រួលគម្រោងប្រចាំខេត្តកំពង់ធំ, វីឌូហ្វ)

បានច្រើន។ ជាលទ្ធផលនៃការសាកល្បង គិតចាប់តាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន គម្រោងឥណទាន ស.ព បានបង្កើតឲ្យមាននូវ៖

- ប្រភពថវិកាស្នូល របស់ ស.ព ដើម្បីបំពេញតម្រូវការជាមូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍ឲ្យមាននិរន្តរភាព (ល្បាតព្រៃជាប្រចាំ ឬរៀបចំកិច្ចប្រជុំជាមួយសមាជិក)
- កាត់បន្ថយការខ្ចីប្រាក់ពីឯកជន ដែលមានអត្រាការប្រាក់ខ្ពស់
- បង្កើនការចូលរួមពីសមាជិកសហគមន៍ព្រៃឈើ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍព្រៃសហគមន៍
- បង្កើនការចូលរួមពីស្ត្រីក្នុងការគ្រប់គ្រងព្រៃសហគមន៍ និងធ្វើជាអ្នកដឹកនាំ
- ឆ្លើយតបទៅនឹងស្ថានភាព ស.ព ដែលជាព្រៃធម្មជាតិ ត្រូវការថវិកាដើម្បីស្តារព្រៃ និងថែទាំ
- ឆ្លើយតបទៅនឹង ការថយចុះនូវ ជំនួយថវិកា និងបច្ចេកទេស លើការគ្រប់គ្រងសហគមន៍ព្រៃឈើ

តើគម្រោងឥណទានសហគមន៍ព្រៃឈើមានលក្ខណៈពិសេសអ្វីខ្លះ ដែលខុសពី គម្រោងឥណទានធានា ?

ឥណទាន ស.ព ជាគម្រោងដែលមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗ ដោយបានបង្កើតឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងពង្រឹងស្ថាប័ន ស.ព តាមរយៈលក្ខខណ្ឌនៃការវិភាគឬបែងចែកថវិកាចំណូលពីការប្រាក់ដើម្បីបំពេញស្ថាប័ន ស.ព ការគ្រប់គ្រង និងការអភិវឌ្ឍព្រៃសហគមន៍។ ទុនឥណទានស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការគ្រប់គ្រង ស.ព មានការវិភាគឬបែងចែកចំណូលពីការប្រាក់សម្រាប់បង្កើនទុន ដែលអាចលើកឡើងនូវទិសដៅជាយុទ្ធសាសន៍បានថា បង្កើនទុនឥណទាន ស.ព គឺបង្កើនសកម្មភាព និងការចូលរួមគ្រប់គ្រងព្រៃសហគមន៍ (មានទុនឥណទាន ១០០០ដុល្លា គឺ ស.ព មានថវិកា ១០ដុល្លា ក្នុងមួយខែសម្រាប់ការគ្រប់គ្រង ស.ព ដូចនេះប្រសិនបើមានទុន ១០០០០ដុល្លា គឺ ស.ព មានថវិកា ១០០ដុល្លា ក្នុងមួយខែសម្រាប់ការគ្រប់គ្រង ស.ព)

ទស្សនទានឬគោលគំនិត និងបទពិសោធន៍នៃការអនុវត្តគម្រោងឥណទាន ស.ព ត្រូវបានផ្សព្វផ្សាយ និងពិភាក្សា នៅក្នុងកិច្ចប្រជុំបណ្តាញ ស.ព និង កិច្ចប្រជុំគណៈកម្មការសម្របសម្រួលកម្មវិធី ស.ព ថ្នាក់ខេត្ត ជាពិសេសនៅខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង ដែលបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ ស.ព អង្គការដៃគូអភិវឌ្ឍ ស.ព និង អាជ្ញាធរមូលដ្ឋាន ជាក់ស្តែងចំនួន ស.ព ដែលមានឥណទាន ស.ព កើនឡើងពី ៥ នៅក្នុងឆ្នាំ ២០១៥ ដល់ ២១ នាពេលបច្ចុប្បន្ន ក្នុងនោះមាន ស.ព ចំនួន ២ បានទទួលយកនូវទស្សនទាននៃគម្រោងឥណទាន ស.ព ដោយធ្វើការកែសម្រួល លក្ខខណ្ឌនៃគម្រោងឥណទានដែលពួកគេបានអនុវត្តកន្លងមក។ ការកើនឡើងនូវការគាំទ្រ និងការចូលរួមរបស់ ស.ព លើគម្រោងឥណទាន ស.ព គឺផ្អែកទៅលើ ឪកាស និង ភាពខ្លាំងរបស់ ស.ព ដែលជាស្ថាប័នស្របច្បាប់ មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និង ស្ថាប័នជំនាញ។ គម្រោងឥណទាន បានដើរតួនាទីជាគម្រូសម្រាប់ ការវិនិយោគ និង បានទាក់ទាញអ្នកពាក់ព័ន្ធនានាឲ្យចូលរួមថវិកាដើម្បីបង្កើនទុនឥណទាន ក្នុងនោះមាន ភ្ញៀវ និងក្រុមប្រតិភូនានាដែលធ្វើទស្សនកិច្ចនៅ ស.ព គោលដៅ គម្រោងជំនួយតាមរយៈឃុំ និងគម្រោងជំនួយខ្នាតតូចជាដើម។



គណៈកម្មការ ស.ព ប្តីអូស្វាយតាមរយៈវិភាជន៍គម្រោងឥណទានសហគមន៍ព្រៃឈើបានធ្វើការល្អិត និងរឹបអូសរណាយន្តប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ; រូបភាពដោយលោក៖ ថាច់ មេត្រី អ្នកសម្របសម្រួលគម្រោងខេត្តក្រចេះ នៃអង្គការវិទូហ្វ

ទោះជាយ៉ាងនេះក៏ដោយគម្រោងឥណទាន ស.ព នៅមានការប្រឈមមួយចំនួនមានដូចជា៖

- ទស្សនទាននៃគម្រោងឥណទាន ស.ព មិនទាន់មានការផ្សព្វផ្សាយឲ្យប្រើប្រាស់ និងទទួលស្គាល់ពីស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋានជាផ្លូវការនៅឡើយ
- មិនទាន់មានប្រភពថវិកាជាក់លាក់ណាមួយពីរដ្ឋាភិបាល សម្រាប់បង្កើនទុន និងបង្កើតគម្រោងឥណទាននៅឡើយ បច្ចុប្បន្នគម្រោងបានបង្កើតឡើងតាមរយៈថវិកាគម្រោង ដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ ស.ព
- គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើដែលមានការចាប់អារម្មណ៍ នឹងគម្រោងឥណទាន ស.ព ត្រូវការការកសាងសមត្ថភាព។

ឆ្លើយតបទៅនឹងការប្រឈម និងតម្រូវការក្នុងការពង្រឹង និងពង្រីកគម្រោងឥណទានឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ស.ព សូមលើកឡើងនូវសំណូមពរមួយចំនួនទៅអ្នកពាក់ព័ន្ធ៖

- ឃុំសង្កាត់គួរវិភាជន៍ឬផ្តល់ថវិកាដើម្បីគាំទ្រ ការបង្កើត និងបង្កើនទុនឥណទានសហគមន៍ព្រៃឈើ
- ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គួរពិចារណាជាក់បញ្ចូលគម្រោងឥណទានសហគមន៍ព្រៃឈើ ទៅក្នុងគោលនយោបាយគ្រប់គ្រងសហគមន៍ព្រៃឈើ
- អង្គការអភិវឌ្ឍសហគមន៍ព្រៃឈើគួរពិចារណាពង្រីកគម្រោងឥណទានសហគមន៍ព្រៃឈើឲ្យបានច្រើន

បទពិសោធន៍ និងមេរៀនល្អៗពីការអនុវត្តគម្រោងឥណទាន ស.ព

- បង្កើនការចូលរួម និងភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព ផែនការគ្រប់គ្រងព្រៃសហគមន៍តាមរយៈ
 - ចំណាយការងារល្អាតព្រៃ
 - ដាំឈើ ធ្វើផ្លូវភ្លើង
 - ដោះស្រាយទំនាស់ក្នុងការគ្រប់គ្រងព្រៃសហគមន៍



ស.ព ព្រៃក្បាលបីធ្វើការដាំដើមឈើដោយប្រើប្រាស់វិភាគថវិកាពីឥណទានស.ព

- លើកទឹកចិត្តដល់គណៈកម្មការបំពេញការងារតាមតួនាទី
- បង្កើនការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងព្រៃសហគមន៍ និងធ្វើជាអ្នកដឹកនាំ
- ខ្ចីលុយពីគម្រោងឥណទានសហគមន៍ព្រៃឈើគឺចូលរួមគ្រប់គ្រង និងអភិវឌ្ឍ ស.ព យើង ព្រោះថា
 - អត្រាការប្រាក់ដូចគ្នានឹងស្ថាប័នហិរញ្ញវត្ថុ ឬ ទាបជាងឯកជន
 - មិនចំណាយសោហ៊ុយធ្វើដំណើរ
 - ការប្រាក់ ៣៥% នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍព្រៃសហគមន៍



សមាជិក ស.ព ខ្ចីថវិកាពីឥណទានសហគមន៍ដើម្បីជួយដល់មុខរបរពួកគេ

- គ្រប់គ្រងព្រៃឈើបានល្អទាក់ទាញជំនួយសម្រាប់អភិវឌ្ឍ ស.ព ដល់សហគមន៍ (ជាក់ស្តែងបានលុយពីរដ្ឋបាលព្រៃឈើ ២៥០ដុល្លារ រដ្ឋមន្ត្រី ១០០០ដុល្លារ នៅស.ពព្រៃក្បាលបី)
- តម្លាភាព និងអភិបាលកិច្ចនាំមកនូវការជឿទុកចិត្ត និងចូលរួមកាន់តែសកម្មពីសមាជិកសហគមន៍
- មានការលះបង់ទើបទទួលបានជោគជ័យ (គណៈកម្មការធ្វើការមិនគិតពីពេលវេលា)
- អាចឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់សមាជិក
- មានគម្រោងឥណទាន ស្ថាប័នសហគមន៍ព្រៃឈើមានដំណើរការ មានការចូលរួមពីសមាជិក ព្រៃឈើសហគមន៍នៅគងវង្ស និងលូតលាស់ល្អ នាំមកនូវសុខុមាលភាពដល់សហគមន៍។